



ការវិភាគ

របស់ព្រះតេជព្រះគុណបណ្ឌិត ហុក-សាវណ្ណ អំពីអត្ថន័យនៃព្រឹត្តិការណ៍ថ្ងៃ៧ មករា ឆ្នាំ១៩៧៩

Website: www.hoksavann.org

ថ្ងៃទី១៨ មករា ២០០៥

ព្រឹត្តិការណ៍ថ្ងៃ៧មករា១៩៧៩ នៅពេលដែលកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាជាមួយខ្លួនមួយក្រុមហៅថាវារណសិរសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចេញពីអំណាច កើតបានជាមតិឃ្នងដីក្នុង មតិមួយយល់ថា កងទ័ពវៀតណាមចូលមកប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ចេញពីការកាប់សម្លាប់នៃពួកខ្មែរក្រហម ។ ប៉ុន្តែមតិមួយទៀតយល់ផ្ទុយពីនេះ គឺវៀតណាមចូលមកណែនាំព្រះប្រទេសកម្ពុជា ។ ដើម្បីបានជាពន្លឺជាគន្លឹះក្នុងចម្លើយទាំងពីរខាងលើនេះ យើងគួរពិនិត្យមើលគោលបំណងរបស់វៀតណាមមកលើប្រទេសនៅឥណ្ឌូចិន ដែលមានខ្មែរ វៀតណាម និងលាវ ហើយនិងពិនិត្យមើលសកម្មភាពច្របូកច្របល់របស់កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ក្នុងសម័យឃាតករនេះ គ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។

ផែនការរបស់ហ្វ-ជីមិញ មេដឹកនាំរបស់យួនហ្វណូយ ចង់យកប្រទេសទាំងបី គឺយួន-ខ្មែរ-លាវ ជាសហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន ដែលមានវៀតណាមជាមេដឹកនាំ ។ ដើម្បីសំរេចគោលបំណងនេះ ហ្វ-ជីមិញបានបង្កើតលទ្ធិកុម្មុយនិស្តឥណ្ឌូចិន (ពាក្យឥណ្ឌូចិនជាពាក្យបារាំងអាណានិគមដាក់ឈ្មោះក្នុងភូមិភាគនៃប្រទេសទាំងបីខ្មែរ-យួន-លាវ) តាំងពីឆ្នាំ១៩៣០មកម្ល៉េះ ។ សម័យក្រោយមក យួនឲ្យឈ្មោះភាគីខាងខ្មែរថាខ្មែរវៀតមិញ ដែលមានសីល-ដុំកមិញ ហៅអាចារ្យមៀនជាប្រធាន ។ វៀតណាមមានបំណងឲ្យប្រទេសទាំងបីនៅឥណ្ឌូចិនរួមគ្នាវាយបារាំងអាណានិគម បន្ទាប់ពីបារាំងចេញទៅ វៀតណាមនឹងត្រួតត្រាលើប្រទេសខ្មែរនិងប្រទេសលាវជំនួសបារាំង ។ ព្រឹត្តិការណ៍ខ្មែរឆ្នាំ១៩៧០ វៀតណាមជាគ្រូខ្មែរក្រហម ដោយបានបង្ហាត់បង្រៀនកងទ័ពខ្មែរក្រហមនិងផ្លូវចិត្តសាស្ត្រ សំរាប់ច្បាំងនឹងសាធារណរដ្ឋខ្មែរលន់-លន់ ដែលមានមិនកុម្មុយនិស្តនិងសហភាពស្មៅវៀតឧបត្ថម្ភយ៉ាងពេញទំហឹង ។

បន្ទាប់ពីបានទទួលអំណាចក្នុងថ្ងៃ៧មេសាឆ្នាំ១៩៧៥មក ខ្មែរក្រហមបានអនុវត្តលទ្ធិកុម្មុយនិស្តយ៉ាងតឹងរ៉ឹងបំផុត បានជំនៀសប្រជាជនចេញពីទីក្រុង ទៅជនបទធ្វើស្រែចំការ បំបាត់ផ្សារ បំបាត់លុយចាម បំបាត់សាលារៀន បំបាត់សាលា បង្កើតសហករណ៍ រស់នៅជាសមូហភាព ។ កំទេចវណ្ណៈបីគឺ ចក្រពត្តិ សក្តិភូមិ និងមូលធន បង្កើតវណ្ណៈមួយថ្មី គឺវណ្ណៈអធិបតីដឹកនាំដោយកសិករនិងកម្មករ ។ ដើម្បីឲ្យផែនការនេះបានសំរេច ខ្មែរក្រហមបានកាប់សម្លាប់អ្នករដ្ឋការនិងទាហានលន់-លន់ស្ទើរតែអស់ រហូតដល់ប្រជាជនទូទៅដែលដើរខុសពីមាត់បក្ស ។ ក្រៅពីនោះ ប្រជាជនខ្មែរត្រូវស្លាប់ ដោយការចែកអាហារបរិភោគមានចំនួនតិចតួចរស់បាន ស្លាប់ដោយការធ្វើការធ្ងន់គ្មានពេលសំរាក ស្លាប់ដោយជម្ងឺគ្មានថ្នាំព្យាបាល ។ ស្លាប់ម្យ៉ាងទៀត ដោយខ្មែរក្រហមទំនាស់គ្នាឯងកាប់ស

ម្លាប់គ្នា ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបង្កើតពាក្យថាខ្មាំង ពេលនោះហើយដែលប្រជាជនខ្មែរ ស្ទើរងាកខ្លួនព្រួច ត្រូវស្លាប់ជាបន្តបន្ទាប់គ្នា ដោយកំហុសបង្កិតបង្កួច ដូចជាព្យាបាលស្រែបាក់ដី គេចោទថាខ្មាំងយកទៅសម្លាប់ ។ ទន្ទឹមគ្នានោះ ខ្មែរក្រហមបានស្រាវជ្រាវរកជនជាតិវៀតណាមយកទៅសម្លាប់ ។ ខ្មែរក្រហមប៉ុល-ពតបានចាប់ផ្តើមមានទំនាស់ជាមួយវៀតណាម ហើយមានទំនាស់ខ្លាំងបំផុត នៅពេលដែលខ្មែរក្រហមលើកយោធាទៅវាយប្រហារវៀតណាម នៅលើទឹកដីវៀតណាម ហើយវៀតណាមចើកឲ្យអ្នកសារពត៌មានបរទេសទៅថតជាភស្តុតាង ដើម្បីចូលវាយប្រហារខ្មែរក្រហមវិញនៅពេលខាងមុខ ។ មួយផ្នែកទៀត ខ្មែរក្រហមប៉ុល-ពតបានចោទខ្មែរក្រហមច្បាប់ ថាបានចូលដៃជាមួយវៀតណាមដើម្បីវាយរំលំប៉ុល-ពត ដូចជាចាប់បានសោ-ភឹមយកទៅសម្លាប់ជាដើម ។ ខ្មែរក្រហមនៅច្បាប់ខ្លះបានរត់ទៅប្រទេសវៀតណាម មានសមាជិកខ្លះនៃគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃជាដើម ។ មុនមានការទំនាស់គ្នា វៀតណាមតែងតែនិយាយការពារប៉ុល-ពត ដូចជាការកាប់សម្លាប់បានគ្នាយទៅក្រៅប្រទេស ជាពិសេសប្រទេសអង់គ្លេស ប៉ុន្តែប្រជាជនអង្គរជាតិដើម្បីការពារប្រជាពលរដ្ឋខ្មែរ ពីការកាប់សម្លាប់របស់ប៉ុល-ពត ពេលនោះនាយករដ្ឋមន្ត្រីវៀតណាមនិងមិនកុម្មុយនិស្ត បានស្រែកការពារប៉ុល-ពតថា នេះជាកិច្ចការផ្ទៃក្នុងប្រទេសដទៃ មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្មែរឡើយ ។ ពេលដែលវៀតណាមមានទំនាស់ជាមួយមិនកុម្មុយនិស្ត ហើយប៉ុល-ពតងាកទៅរកមិននិយមម៉ៅ-សេទុង ធ្វើឲ្យខ្មែរក្រហមប៉ុល-ពតនិងវៀតណាមកូនសិស្សនិងគ្រូយកគ្នាជាសត្រូវ ។

តាមប្រវត្តិដូចបានទាញមកខ្លះនេះបញ្ជាក់ថា វៀតណាមដែលលើកទ័ពចូលមកកំបាត់ប៉ុល-ពតនៅកម្ពុជា នាថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ ពុំមែនវៀតណាមមានបំណងល្អ ចង់រំដោះប្រជាពលរដ្ឋខ្មែរ ឲ្យផុតពីការកាប់សម្លាប់ពីប៉ុល-ពតឡើយ ព្រោះមានភស្តុតាងពេលដែលខ្មែរក្រហមប៉ុល-ពតនិងវៀតណាមនៅត្រូវគ្នា ពេលដែលខ្មែរក្រហមកំពុងកាប់សម្លាប់វៀតណាមធ្វើព្រងើយ ហើយស្រែកការពារប៉ុល-ពតថែមទៀត កុំឲ្យប្រទេសដទៃធ្វើអន្តរាគមន៍អំពីការកាប់សម្លាប់នេះ ។ ដូច្នេះការចូលមកលុកលុយប្រទេសកម្ពុជានេះ ជាឱកាសល្អរបស់វៀតណាម នៅពេលដែលប្រជាពលរដ្ឋខ្មែរស្ទប់ខ្លឹមប៉ុល-ពត ដែលបាននិងកំពុងអនុវត្តអំពើឧក្រិដ្ឋកម្មមកលើខ្លួន ។ មួយទៀត ការលើកទ័ពចូលមកកម្ពុជាពេលនេះស្របតាមផែនការរបស់ហ្វ-ជីមិញ ដែលត្រូវយកប្រទេសខ្មែរនិងប្រទេសលាវ ធ្វើជាសហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន ដែលមានប្រទេសវៀតណាមជាមេដឹកនាំ ហើយជាការសងសឹកខ្មែរក្រហមដែលចូលទៅវាយប្រហារកាប់សម្លាប់ប្រជាពលរដ្ឋរបស់ខ្លួន ហើយជាការបំបាត់ឥទ្ធិពលមិនកុម្មុយនិស្ត ដែលជាចៅហ្វាយខ្មែរក្រហម ។ មូលហេតុទាំងនេះហើយ បានជាវៀតណាមលើកទ័ពមកកំបាត់ខ្មែរក្រហម ហើយតែងតាំងខ្មែរមួយក្រុម ដែលមាននិទ្ទាការមករកខ្លួន ។ ប្រសិនបើខ្មែរក្រហមប៉ុល-ពតមិនប្រឆាំងនឹងខ្លួន (វៀតណាម) ទុកខ្លួនជាក្រុមដូចមុន នោះទោះបីខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរច្រើនលើសនេះទៀត ក៏វៀតណាមពិតជាឱបដៃលយមើលមិនខ្វល់ខ្វាយអ្វីឡើយ ។ មួយទៀត ខ្មែរក្រហមចោទថាការកាប់សម្លាប់នោះ គឺជាភ្នាក់ងារវៀតណាមបង្កប់ខ្លួនបញ្ជាឲ្យសម្លាប់ស្របនឹងសៀវភៅបីក្បាល ដែលតែងដោយយាយទៀង ក្រោមចំណងជើងថា «អង្គការជានរណា?» ចម្លើយក្នុងសៀវភៅនោះ អង្គការគឺយួន ។ ចំពោះសំនួរនិងចម្លើយរបស់សៀវភៅនោះ យើងពុំយល់ស្របទាំងស្រុងឡើយ ព្រោះអត្ថន័យនៃសៀវភៅនោះ ហាក់ដូចជាខ្មែរក្រហមរួចខ្លួនព្រោះទោះបីជាកាប់សម្លាប់នោះ មានវៀតណាមជាអ្នករួមចំណែកក៏ដោយ ក៏ខ្មែរក្រហមត្រូវតែទទួលខុសត្រូវពេញទឹកក្នុងការកាប់សម្លាប់នេះ

ព្រោះពេលនោះខ្លួនជាអ្នកកាន់ការរដ្ឋ ។ នៅពេលដែលចូលទៅភ្នំពេញ តាមកិច្ចព្រមព្រៀងគ្នា ដែលចាត់ចែងដោយអង្គការសហប្រជាជាតិ ខ្មែរ ក្រហមពុំនឹងយល់ច្រើនសោះ ថាភ្នាក់ងារវៀតណាមបង្កប់ខ្លួនជាអ្នក កាប់សម្លាប់ ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨នោះ ដែលពីមុនខ្មែរក្រហម ធ្លាប់ចោទ ។

ពេលកំចាត់ខ្មែរក្រហមរួចហើយ វៀតណាមពុំព្រមដកទ័ពថយចេញពីប្រទេសកម្ពុជាឡើយ ទោះបីអង្គការសហប្រជាជាតិស្រែកអំពាវនាវ ឲ្យដកចេញក៏ដោយ ។ សម្តេចនរោត្តម-សីហនុបានផ្ញើសំបុត្រទៅកាន់ អ្នកដឹកនាំវៀតណាមចំនួនបី ទាក់ទងនឹងការចូលលុកលុយប្រទេសកម្ពុ ជានេះ តែវៀតណាមពុំបើកមើល ថែមទាំងផ្ញើត្រឡប់មកវិញ ដោយពោល ថា បញ្ហាកម្ពុជាពុំប្រែក្រឡាសំឡើយ ហើយគ្មានទិសប្រទេសសម្តេចសីហ នុត្រូវចប់ត្រឹមនេះ ។ បើវៀតណាមមានបំណងល្អ ជួយដោះស្រាយពល រដ្ឋខ្មែរពិតមែន បន្ទាប់ពីកំចាត់ខ្មែរក្រហមរួចហើយ ត្រូវប្រគល់ឲ្យអង្គ ការសហប្រជាជាតិ ហើយខ្លួនត្រូវដកកងទ័ពទាំងអស់ចេញពីប្រទេសក ម្ពុជា ។ ប៉ុន្តែមិនធ្វើដូច្នោះ វៀតណាមនៅតែកាន់កាប់ប្រទេសកម្ពុជាគ្មាន ពេលកំណត់ ក្នុងរយៈកាលនោះ វៀតណាមបានដឹកជញ្ជូនទ្រព្យសម្បត្តិ ខ្មែរជាច្រើនទៅប្រទេសខ្លួន បានសម្លាប់និងចាប់ដាក់គុកអ្នកស្នេហាជាតិ ខ្មែរ ដែលមិនសុខចិត្តឲ្យវៀតណាមនៅកាន់កាប់ប្រទេសខ្លួន ។ ជាពិសេស ខ្មែរត្រូវស្លាប់រាប់សែននាក់ នូវផែនការក-៥ ។ វៀតណាមដែលបង្ខំ ចិត្តដកទ័ពចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៧៨នោះ ដោយសារប្រទេស នៅអឺរ៉ុបខាងកើត ដែលជាសម្ព័ន្ធមិត្តសហភាពសូវៀត ត្រូវដួលរលំ ដូច្នោះវៀតណាមត្រូវបាត់បង់ថវិកាពីប្រទេសទាំងនោះ ជាហេតុមិនអាចឲ្យ វៀតណាមនៅកាន់កាប់ប្រទេសកម្ពុជាតទៅទៀត ត្រូវតែបង្ខំចិត្តដកទ័ព ត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយនេះជាសកម្មភាពមួយផ្នែកនាំ ឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រវាងភាគីខ្មែរទាំងបីក្រុម ។

មានសំនួរសួរថា ហេតុអ្វីបានជាវៀតណាមពុំព្រមដកទ័ពចេញពីប្រ ទេសកម្ពុជា គេឆ្លើយថា កងទ័ពវៀតណាមនៅការពារប្រជាពលរដ្ឋខ្មែរ កុំឲ្យខ្មែរក្រហមត្រឡប់មកវិញ ។ ចំពោះចម្លើយនេះ គេសួរបកទៅវិញ ថា ចុះប្រទេសលាវគ្មានខ្មែរក្រហមទេ បានសេចក្តីថាគ្មានបក្សប្រឆាំងទេ ហេតុអ្វីបានជាវៀតណាមនៅតែនាំកាប់ប្រទេសលាវរហូតមកដល់សព្វ ថ្ងៃនេះ ។ នេះជាផែនការហ្វុ-ជីមិញ ដែលចង់យកប្រទេសខ្មែរនិងប្រទេ សលាវ ធ្វើជាសហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន ប៉ុន្តែប្រទេសខ្មែរបានត្រូវ វៀតណាមលេប ប៉ុន្តែស្លាប់បំបាត់ ត្រូវតែខ្ចាក់មកវិញ ។ ការសង្គ្រោះ មនុស្សដែលមានទុក្ខ តាមខ្លឹមសារព្រះពុទ្ធសាសនា គឺធ្វើឡើងដោយចិត្ត បរិសុទ្ធ ពុំមែនជួយដោយសម្លឹងប្រយោជន៍មួយទៀតឡើយ ។ មានគ្រឿ ងឧបមាមួយថា មានបុរសម្នាក់ ទៅជួយសង្គ្រោះកង្កែបដែលពស់កំពុង លេប លុះសង្គ្រោះឲ្យកង្កែបរស់ជីវិតពីពស់ហើយ បុរសនោះក៏សម្លាប់ សត្វកង្កែបធ្វើម្ហូបទៅ ។ បានសេចក្តីថា ទាញយកសត្វកង្កែបពីមាត់ពស់ មកធ្វើម្ហូប គឺទាញកង្កែបពីមាត់ពស់មកដាក់មាត់ខ្លួនវិញ ។ អំពើបែបនេះ ពុំឈ្មោះថាជួយឡើយ គឺផុតជីវិតពីមាត់ពស់ ប៉ុន្តែមកស្លាប់ក្នុងមាត់មនុ ស្សវិញដដែល ។ ប្រៀបដូចវៀតណាមជួយប្រជាពលរដ្ឋខ្មែរ ឲ្យចេញផុ តពីការកាប់សម្លាប់របស់ខ្មែរក្រហម ប៉ុន្តែមកស្លាប់ដោយសារស្នាដៃវៀ តណាម ដែលជាអ្នកជួយវិញដដែល គឺមានអ្នកស្នេហាជាតិជាច្រើន ដែលប្រឆាំងនឹងវៀតណាមបានត្រូវគេចាប់ដាក់គុកនិងត្រូវសម្លាប់ ទ្រព្យ សម្បត្តិខ្មែរជាច្រើនបានត្រូវវៀតណាមដឹកជញ្ជូនទៅស្រុកគេ បង្ខំខ្មែរឲ្យ កាន់លទ្ធិកុម្មុយនិស្តដូចខ្លួន, ឯករាជ្យ អធិបតេយ្យជាតិក៏ត្រូវបាត់បង់ ទឹក ដីរួមតូច ជនជាតិវៀតណាមមករស់នៅប្រទេសកម្ពុជាខុសច្បាប់កាន់តែ

ច្រើនឡើង ។ល។ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងលង់ទឹក បានឃើ ញសាកសពសណ្តែកមក ទោះបីសាកសពនោះស្អុយផ្សិតយ៉ាងណាក៏ ដោយ ក៏ត្រូវតែតោងឲ្យជីវិតរស់សិន ប៉ុន្តែពុំមែនយកសាកសពនោះទុក ជាសម្បត្តិរបស់ខ្លួនទៅមុខទៀតទេ ។ យ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរកំ ពុងមានភ័យភ័យភ័យ ពីការកាប់សម្លាប់របស់ខ្មែរក្រហម លុះឃើញកង ទ័ពវៀតណាមចូលមក ទោះបីដឹងថាវៀតណាមធ្លាប់មានប្រវត្តិឈ្លានពា លយកទឹកដីខ្មែរក៏ដោយក៏ត្រូវតែរត់រកកងទ័ពវៀតណាមឲ្យជួយសង្គ្រោះ ខ្លួនឲ្យរួចពីគ្រោះថ្នាក់នេះ ហើយចាំដោះស្រាយរឿងវៀតណាមនេះជា ក្រោយ ព្រោះបញ្ហាជីវិតនេះជាភាពអាសន្ន ។ មានសំនួរសួរថា បើពុំមាន កងទ័ពវៀតណាមចូលមកសង្គ្រោះប្រជាពលរដ្ឋខ្មែរឲ្យទាន់ពេលវេលា ទេ តើប្រជាពលរដ្ឋខ្មែរនឹងទៅជាយ៉ាងណា ចំពោះអំពើឃោរឃៅរបស់ យោធាខ្មែរក្រហមនេះ មតិមួយឆ្លើយថា បើគ្មានកងទ័ពខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរនឹងក្លាយជាកងទ័ពខ្មែរក្រហម កុម្មុយនិស្តដ៏តឹងរ៉ឹងរបស់ខ្មែរក្រ ហម នឹងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត ប៉ុន្តែមានមតិមួយ ទៀតយល់ថា អំពើអាក្រក់ឃោរឃៅរបស់ខ្មែរក្រហមពុំអាចស្ថិតនៅ យូរទេ ទោះបីគ្មានកងទ័ពវៀតណាមមកកំចាត់ខ្មែរក្រហមក៏ដោយ ទី ណាមានការជិះជាន់ ទីនោះត្រូវមានការរើប៉ះ គឺប្រជាពលរដ្ឋខ្មែរជាពិសេស ក្នុងជួរខ្មែរក្រហមគ្នាគេនឹងក្រោកឡើង ប្រឆាំងនឹងអំពើឃោរឃៅ នោះហើយ នឹងមានប្រទេសស្នេហាសន្តិភាពនិងយុត្តិធម៌ក្នុងលោកជួយ ឧបត្ថម្ភគាំទ្របន្ថែមទៀត ខ្មែរក្រហមនឹងត្រូវវិនាស ។

តាំងពីឆ្នាំ១៩៧៥ គឺពេលដែលវៀតណាមចូលលុកលុយប្រទេសក ម្ពុជា រហូតដល់ឆ្នាំ១៩៩១ ពេលដែលមានកិច្ចព្រមព្រៀងសន្តិភាព អង្គ ការសហប្រជាជាតិចោទវៀតណាមថា ចូលឈ្លានពានប្រទេសកម្ពុជា ដោយកម្លាំងទ័ព ។ ចំណែកបក្សប្រជាជនកម្ពុជា ដែលវៀតណាមចាត់តាំង បានឆ្លើយតបវិញថា វៀតណាមបានចូលមកជួយសង្គ្រោះប្រជាពល រដ្ឋខ្មែរ ឲ្យផុតពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម តាមសេចក្តីអំពាវនា វរបស់ប្រជាពលរដ្ឋខ្មែរ ។ ដូច្នោះហើយបានជា បក្សប្រជាជនកម្ពុជាបាន ធ្វើបណ្តាវរលឹកថ្ងៃ៧មករាឆ្នាំ១៩៧៥ ថាជាទិវាជ័យជំនះរៀងរាល់ឆ្នាំ ប៉ុន្តែ ពេលដែលកើតមានរដ្ឋាភិបាលចេញពីការបោះឆ្នោតមក ការធ្វើពិធីនេះក៏ នៅត្រឹមតែបក្សប្រជាជន ពុំមែនជាពិធីផ្លូវការរបស់ជាតិ ចូលរួមគ្រប់គ- ណបក្សទាំងអស់ឡើយ ។ មួយផ្នែកទៀត បក្សប្រជាជនកម្ពុជាតែងធ្វើបុ ណ្តាវរលឹកថ្ងៃ៧មករាឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមមានជ័យជំនះ លើរបបសាធារណរដ្ឋខ្មែរ ថាជាជំនះរបស់ប្រជាពលរដ្ឋខ្មែរលើចក្រពត្តិ សក្តិកុម្មុយនិស្តមូលធន ។ ក្រោយមក ទិវានេះបានបង្វែរន័យថា ជាទិវាចងកំ ហឹង ក្រោយមកទៀតបង្វែរន័យថា ជាទិវារលឹកវិញ្ញាណក្ខន្ធ ។ បញ្ហាប្រែ ប្រួលនៃផ្លូវនយោបាយដូច្នោះ ប្រជាពលរដ្ឋខ្មែរស្ទើរតែបត់ខ្លួនពុំទាន់ ។

សេចក្តីសន្និដ្ឋាន ៖

ប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ខ្មែរក្រហមពិតជាជនប្រល័យពូជ សាសន៍ ។ ចំណែកវៀតណាមបាញ់ព្រួញមួយបានសត្វពីរ គឺវៀតណាម បានលើកទ័ពរាប់សែននាក់ចូលមកកំចាត់ខ្មែរក្រហម ជាសត្រូវរបស់ខ្លួន បានផលពីរយ៉ាងគឺ ទីមួយឲ្យខ្មែរនឹងគុណខ្លួន ដោយសារតែបានកំចាត់ ខ្មែរក្រហមជាមេកាប់សម្លាប់ ហើយទីពីរនឹងបានកាន់កាប់ប្រទេសកម្ពុជា ជាវៀងរហូតមក តាមផែនការរបស់ហ្វុ-ជីមិញ ដែលត្រូវយកប្រទេសក ម្ពុជាប្រទេសលាវ ដាក់ក្នុងសហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន ដែលខ្លួនជាអ្នក ដឹកនាំ ។ បំណងពិតរបស់វៀតណាម គឺចង់បានប្រទេសកម្ពុជា ជាអា- ណានិគមនិយមរបស់ខ្លួន ដើម្បីសំរេចបំណងនេះ វៀតណាមទំរកម- ធ្យេចបាយគ្រប់យ៉ាង លុះឃើញខ្មែរក្រហមប្រព្រឹត្តអំពើឧក្រិដ្ឋមកលើប្រ

ជាពលរដ្ឋរបស់ខ្លួនដូច្នោះ ជាឱកាសល្អក៏លើកកងទ័ពចូលកំបាំងខ្មែរក្រហមយ៉ាងនេះទៅ ។ ប្រជាពលរដ្ឋខ្មែរទទួលស្គាល់ថា ខ្លួនបានរួចពីស្លាប់ពីខ្មែរក្រហម ដោយសារកងទ័ពវៀតណាម ប៉ុន្តែប្រជាពលរដ្ឋខ្មែរកុំសុខចិត្តស្លាប់ ដោយសារវៀតណាមបានសម្លាប់អ្នកស្នេហាជាតិជាច្រើន ដែលប្រឆាំងនឹងការកាន់កាប់របស់ខ្លួន ។ ប្រជាពលរដ្ឋខ្មែរមានសិទ្ធិការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី មិនឲ្យវៀតណាមធ្វើអា

ណានិតមកលើប្រទេសខ្លួនឡើយ ។ គណបក្សប្រជាជនកម្ពុជាបានពោលថា ថ្ងៃ៧មករាឆ្នាំ១៩៧៩ ជាការផ្តល់កំណើតទីពីររបស់ប្រជាពលរដ្ឋខ្មែរ ចំណែកប្រជាពលរដ្ឋខ្មែរដែលប្រឆាំងពោលថា ថ្ងៃនោះគឺជាថ្ងៃដែលវៀតណាមចូលមកឈ្លានពានប្រទេសកម្ពុជា ។ ដូច្នោះដើម្បីកុំឲ្យជនជាតិខ្មែរមានទំនាស់បែកបាក់សាមគ្គីភ្នំ សូមធ្វើសំណូមពរលុបទិវា៧មករាឆ្នាំ១៩៧៩ កុំរំលឹកធ្វើតទៅទៀត ។^{១២}